



Transfer Concept (Khmer Version)

“Marikina Eco Savers Project”, Kampot Municipality, Cambodia

The project is implemented by Kampot based on the best practice from Marikina, Philippines. For further information as well as the English short version of this document, please visit:

www.DELGOSEA.eu

You can also get in touch with the local contact for this project:
Prak Munny, prakmunny@kam.ncdd.gov.kh

The content of this document is the responsibility of the respective author.
Version 2011.



This project is co-funded by the European Union.



A Project implemented by the consortium: Konrad-Adenauer-Stiftung e.V., Thailand Environment Institute (TEI), Local Government Development Foundation Inc. (LOGODEF), United Cities and Local Governments for Asia and Pacific (UCLG-ASPAC), Association of Indonesian Regency Governments (APKASI), Association of Cities of Vietnam (ACVN), and National League of Communes/Sangkats of the Kingdom of Cambodia (NLC/S).



ព្រះនាមជាប្រាកដ
ជាតិ សាសនា ព្រះមហាក្សត្រ


សំណើសុំប្រើប្រាស់ព័ត៌មានអំពីការងាររបស់ខ្លួន

កម្រងប្រតិបត្តិការប្រចាំថ្ងៃ ក្រុមកំពត

ក្រុមកំពត ខេត្តកំពត

ឆ្នាំ ២០១១

| | |
|---|----|
| ၈.ၕ.၁. ကျေးဇူးတင်ပေးခြင်းအားပေးခြင်း..... | ၅၀ |
| ၈.ၕ.၂. ဗဟိုကော်မရှင်များ..... | ၅၀ |
| ၈.ၕ.၃. ဗဟိုကော်မရှင်များ၏ဝန်ထမ်း..... | ၅၁ |
| ၉. ကျေးဇူးတင်ပေးခြင်းအားပေးခြင်း..... | ၅၁ |
| ၉.၁. ကျေးဇူးတင်ပေးခြင်းအားပေးခြင်း..... | ၅၁ |
| ၉.၂. ကျေးဇူးတင်ပေးခြင်းအားပေးခြင်း..... | ၅၁ |
| ၉.၃. ကျေးဇူးတင်ပေးခြင်းအားပေးခြင်း..... | ၅၁ |
| ၉.၄. ကျေးဇူးတင်ပေးခြင်းအားပေးခြင်း..... | ၅၁ |



- ការអនុវត្ត និងទទួលខុសត្រូវខ្ពស់
- ការលើកកម្ពស់សេវាកម្ម និងការដាក់វិធានការប្រព្រឹត្តិទុក

តម្រូវការអនុវត្តន៍ទូទៅនៃការងារ ត្រូវយល់ដឹងពីការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការងារសហការយ៉ាងស្និទ្ធ មូលដ្ឋានយុវជនជំនាញពាក់ព័ន្ធ វិស័យឯកជន រួមទាំងអង្គការសង្គម ដ៏សំខាន់ផងដែរ។

៤.៤. លទ្ធផល និងសកម្មភាពរបស់គម្រោង

ក្នុងការអនុវត្តយុទ្ធសាស្ត្រខ្ពស់នៃការងារ បានលទ្ធផលរំពឹងទុកដ៏សំខាន់ៗ ០៦លទ្ធផល យើងលទ្ធផលរំពឹងទុកនីមួយៗមានសកម្មភាពដូចខាងក្រោម ៖

លទ្ធផលរំពឹងទុក ១ ៖ ប្រជាពលរដ្ឋចំនួន ៦០% ប្រមូល និងប្រើប្រាស់ធនធានដោយខ្លួនឯង៖

- សកម្មភាព ១.១ ៖ រៀបចំ និងផ្តល់ការណែនាំសម្រាប់ផ្សព្វផ្សាយ៖
ដោយមានការសហការជាមួយមន្ទីរសុខាភិបាលខេត្ត, មន្ទីរអប់រំ យុវជន និងកីឡា, មន្ទីរព័ត៌មាន, វិស័យឯកជន និងការិយាល័យសំបុត្រស្រុក រៀបចំកិច្ចប្រជុំចំនួន ០២ ដើម្បី រៀបចំបទប្បញ្ញត្តិឯកសារផ្សព្វផ្សាយ និងការណែនាំសម្រាប់ចំនួន ២,០០០ ច្បាប់សម្រាប់ផ្សព្វផ្សាយដល់សហគមន៍ចំនួន ០៥ និងសាលាឧបសម្ព័ន្ធសិក្សាសាលាដាច់ខាតចំនួន ០៣ សាលា
- សកម្មភាព ១.២ ៖ ផ្សព្វផ្សាយដល់សហគមន៍ និងសាលារៀន៖
 - រៀបចំប្រជុំផ្សព្វផ្សាយចំនួន ០២ លើកដំបូងសម្រាប់ស្រុកស្រុក
 - ក្រុមប្រឹក្សាស្រុកចំនួន ០៥ រៀបចំការប្រជុំផ្សព្វផ្សាយ ដល់ ០៥ សហគមន៍មូលដ្ឋាន តាមរយៈការប្រជុំផ្ទាល់ (រួមជាមួយការប្រជុំសម្រាប់មន្ទីរសុខាភិបាលស្រុក)
 - រៀបចំយុទ្ធសាស្ត្រផ្តល់ការណែនាំសម្រាប់សាលា ដល់សាលាឧបសម្ព័ន្ធសិក្សាសាលាដាច់ខាតចំនួន ០៣ សាលា (៣៥០/សាលា) ។
 - ផលិត និងផ្សព្វផ្សាយបទប្បញ្ញត្តិការណែនាំសម្រាប់សាលា តាមរយៈវីដេអូខ្លី (១៥០/ស្រាវី គុណ ៦១០) ។
 - ដាក់ចេញចំនួន ១០០០ ក្រដាស និងដាក់ចេញវិញ្ញាបនបត្រស្រុក
- សកម្មភាព ១.៣ ៖ លើកសំឡេងសំឡេង និងការដាក់វិធានការសម្រាប់សិស្ស និងគ្រូស្រាវ៖
សហការជាមួយការិយាល័យអប់រំ និងសិក្សាស្រាវជ្រាវ និងគណៈកម្មការខេត្តពាក់ព័ន្ធ រៀបចំផ្លូវដំបូងសំឡេង និងសំឡេងចំនួន ០៣ លើក រំលាយយុវជន វិទ្យុ និងប័ណ្ណសំឡេង និងស ក្រុមសិក្សា ក្រុមសិស្សអនុវត្តន៍

លទ្ធផលរំពឹងទុក ២ ៖ ការប្រមូលធនធានស្រុក ២,០០០ រៀល ដល់ ៣,២០០ រៀល៖

- សកម្មភាព ២.១ ៖ សហការជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូលធនធាន៖
*ដោយមានការសហការជាមួយមន្ទីរសុខាភិបាលខេត្ត, វិស័យឯកជន, អង្គការ, សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសិក្ខាសាលាសម្រាប់ស្រុកជាមួយអ្នក ពាក់ព័ន្ធ (៣សិក្ខាសាលា) ។ សិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធចំនួន ៣០ លើក ។
រៀបចំការប្រជុំតាមស្រុកស្រុកចំនួន ១៥០/ស្រុក (១ប្រជុំ គុណ ៥ស្រុក គុណ ៣៥០) ។*
- សកម្មភាព ២.២ ៖ គ្រូស្រាវស្រាវប្រមូលធនធាន ដោយរៀបចំការលក់ និងផ្តល់មតិយោបល់សម្រាប់សេវា ប្រមូលធនធាន៖
កិច្ចប្រជុំចំនួន ០៣ ក្រុមប្រឹក្សាស្រុក ដោយមានការសហការជាមួយវិស័យឯកជន, មន្ទីរសុខាភិបាលខេត្ត, អង្គការ មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំ និងអនុវត្តការ លក់ និងផ្តល់មតិយោបល់សម្រាប់ការប្រមូលធនធាន ដល់ការអនុវត្តកិច្ចការប្រមូលធនធាន លើកសំឡេង និងការប្រមូលធនធានស្រុក
- សកម្មភាព ២.៣ ៖ ជំរុញការប្រើប្រាស់ធនធានឯកជន និងអនុវត្តសេចក្តីសម្រេចរបស់ខេត្តស្តីពីការប្រមូលធនធាន៖
ការសហការយ៉ាងស្និទ្ធជាមួយសហគមន៍កម្មការខេត្តពាក់ព័ន្ធ ដើម្បីផ្តល់វិញ្ញាបនបត្រ និងសំឡេង និងការប្រមូលធនធានស្រុក

លទ្ធផលរំពឹងទុក ៣ ៖ ប្រជាពលរដ្ឋ ៨០% បានអនុវត្តប្រើប្រាស់ប្រតិបត្តិការ

- សកម្មភាព ៣.១ ៖ អប់រំ/ ផ្សព្វផ្សាយស្តីពីការប្រើប្រាស់វិញ្ញាបនបត្រ និងការអនុវត្ត៖
ឯកសារស្តីពីវិញ្ញាបនបត្រ និងអនុវត្តចំនួន ១,០០០ ច្បាប់ ក្រុមការណ៍ខេត្ត ដោយមានការសហការរៀបចំបទប្បញ្ញត្តិស្រុកស្រុកខេត្ត មន្ទីរអប់រំ យុវជន និងកីឡា និងអ្នកពាក់ ព័ន្ធដទៃទៀត ដើម្បីផ្តល់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ
- សកម្មភាព ៣.២ ៖ គ្រូស្រាវ និងសិស្សប្រើប្រាស់វិញ្ញាបនបត្រស្រុក

ដោយមានការសហការជាមួយអង្គការស្រុកស្រី និងការិយាល័យបច្ចេកទេសពាក់ព័ន្ធ ដើម្បីប្រើប្រាស់ផែនការសកម្មភាព និងនាយកដ្ឋានអនុវត្តផែនការ និងពង្រឹងបណ្តាញបែកខាង ភ្នំក្រវាត់។

- សកម្មភាពទី ៣.៣ : ចំណាត់ការបណ្តាញភ្នំក្រវាត់ដល់ប្រជាពលរដ្ឋក្រៅក្រុម ក្រុមនិងក្រុមសិស្ស និងពលករណាដែលអនុវត្តចំណាត់ការបណ្តាញភ្នំក្រវាត់ដល់ក្រុមស្រីក្រៅ ក្រុមស្រី និងស្រី ដោយពង្រឹងមូលដ្ឋាន ក្រុមការងារប្រចាំថ្ងៃបំណាយការណ៍ និង ការងារពាក់ព័ន្ធផ្សេងៗ។

លទ្ធផលរំលឹកទុក ៤ : ប្រជាពលរដ្ឋ ៨០% បានចង្អុលអោយប្រើប្រាស់ធនធានស្រីក្រុម

- សកម្មភាពទី ៤.១ : អប់រំ/ ជំរុញការប្រើប្រាស់បង្គន់ និងការដើរអោយដាច់ដៃ

សកម្មភាពនេះនឹងបញ្ចូលជាមួយសកម្មភាពទី ៣.១។

- សកម្មភាពទី ៤.២ : សាលាបង្គន់អោយដាច់ដៃ ៣០០បង្គន់ សម្រាប់ប្រជាពលរដ្ឋក្រៅក្រុម ក្រុមនិងក្រុមសិស្ស និងលើកកម្ពស់ជំនួញពាក់ព័ន្ធ ក្នុងការសាលាបង្គន់អោយដាច់ដៃនៃការ បេតិកភណ្ឌ។

- សកម្មភាពទី ៤.៣ : តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសម្រាប់ ដោយមានការសហការជាមួយមន្ទីរប្រឹក្សាស្រុក និងការិយាល័យស្រុកស្រី ដើម្បីធ្វើការតាមដាន និងត្រួតពិនិត្យការសាលាបង្គន់អោយដាច់ដៃ។

លទ្ធផលរំលឹកទុក ៥ : សមត្ថភាពមន្ត្រី និងសមាជិកពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ មន្ត្រី និងបុគ្គលិកក្រុមបណ្តុះបណ្តាលពីប្រទេសបរទេសពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹង ក្នុងការប្រើប្រាស់ធនធានស្រីក្រុម

- សកម្មភាពទី ៥.១ : ផ្តល់ឧបករណ៍បណ្តាល និងប្រឹក្សាដល់មន្ត្រី និងសមាជិកពាក់ព័ន្ធ

មន្ត្រីសាលាក្រុម និងអ្នកពាក់ព័ន្ធផ្សេងៗ នឹងចូលរួមឧបករណ៍បណ្តាលចំនួន ០២០នាក់ (៣ថ្ងៃ/០៧) ដែលមានអ្នកចូលរួមចំនួន ៣០-៤០នាក់។

- សកម្មភាពទី ៥.២ : ឧបករណ៍បណ្តាលមន្ត្រីក្រុមបណ្តុះបណ្តាល

មន្ត្រីសាលាក្រុមពាក់ព័ន្ធពី ៣-១០នាក់ ក្រុមបណ្តុះបណ្តាលមន្ត្រីក្រុមបណ្តុះបណ្តាល យុវជន ៥ថ្ងៃ នៅប្រទេសសហរដ្ឋអាមេរិក និងប្រទេសមួយនៃខ្សែក្រវាត់បង់កម្ពុជា ក្រោយ។

លទ្ធផលរំលឹកទុក ៦ : ដើរលើក្រុមបណ្តុះបណ្តាល និងប្រើប្រាស់ធនធានស្រីក្រុម និងបណ្តាញស្រី

- សកម្មភាពទី ៦.១ : ជំរុញការអនុវត្តសេចក្តីណែនាំរបស់សាលាបង្គន់អោយដាច់ដៃដើរលើក

មានការប្រើប្រាស់ចំនួន ០២ប្រជុំ ដោយមានការសហការជាមួយមន្ទីរប្រឹក្សាស្រុក ខណ្ឌរដ្ឋបាលព្រៃធ្លេង អង្គការនារី ក្រុម និងក្រុមស្រីក្រុមស្រុក (មានសមាជិកចូលរួម ចំនួន ៣០នាក់ក្នុងមួយប្រជុំ) ក្នុងការបំពេញនាយកដ្ឋានអនុវត្តសេចក្តីណែនាំស្តីពីការដើរលើករបស់សាលាបង្គន់អោយដាច់ដៃ។

- សកម្មភាពទី ៦.២ : បង្កើតថ្នាលបណ្តុះបណ្តាល និងប្រឹក្សាដល់សាលាបង្គន់អោយដាច់ដៃ

ការសហការជាមួយមន្ទីរប្រឹក្សាស្រុក និងក្រុម ដើម្បីប្រើប្រាស់ថ្នាល និងបណ្តុះបណ្តាលថ្នាល ថ្នាលបណ្តុះបណ្តាលមានចំនួន ៥០ គុណនឹង ១០០ថ្ងៃក្រៅ ក្នុងនេះចំនួន ២,០០០ដើម ក្រុមបណ្តុះបណ្តាលប្រជាពលរដ្ឋ និងសមាជិកពាក់ព័ន្ធ តាមគម្រោង។

- សកម្មភាពទី ៦.៣ : បញ្ជូនសកម្មភាពជាគុណធម៌ក្នុងនីតិវិធីពាក់ព័ន្ធនេះ

ក្រុមស្រីក្រុមស្រុកតាំងចំណេះដឹងលើកម្មវិធីស្រុកស្រី (តាមការស្នើសុំ) ដើម្បីបង្កើនចំណេះដឹង ប្តូរវិធី ក្នុងកំឡុងពេលប្រើប្រាស់នីតិវិធីពាក់ព័ន្ធនេះ។

ទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ

ទិសដៅដល់ឆ្នាំ ២០១២

| | ការបរិយាយ | ២០១១ | | ២០១២ | | អ្នកទទួលខុសត្រូវ |
|------------------------|--|-----------------------|--|--------------------------------|-------------|---|
| ទិសដៅ: | ឆ្នាំ ២០១២ ប្រជាពលរដ្ឋក្នុងក្រុងកំពតទាំងអស់យល់ដឹងអំពីបរិស្ថាន អនាម័យ និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់បរិស្ថាន សោភ័ណភាព និងសុខភាព ។ | ឆមាសទី១ | ឆមាសទី២ | ឆមាសទី១ | ឆមាសទី២ | |
| យុទ្ធសាស្ត្រ | <ul style="list-style-type: none"> ● អប់រំ ផ្សព្វផ្សាយ ជំរុញការអនុវត្ត និងទទួលខុសត្រូវ ● ការផែនការ និងលើកទឹកចិត្ត | | | | | |
| លទ្ធផលរំពឹងទុក១ | ប្រជាជនចំនួន ៦០ ភាគរយប្រមូលនិងបោះចោលសំណល់បានដោយខ្លួនឯង | | | | | |
| | ស.ក-១-១: រៀបចំ និងផលិតឯកសារ សំរាប់ផ្សព្វផ្សាយ ស.ក-១-២: ផ្សព្វផ្សាយដល់សហគមន៍ និងសាលារៀន ស.ក-១-៣: លើកសរសើរ ជូនរង្វាន់ និងផែនការចិត្ត | | មិថុនា កក្កដា-តុលា មេសា-ធ្នូ | កុម្ភៈ-មេសា មករា-មិថុនា | កក្កដា-ធ្នូ | ករិ.បរិស្ថាន គាំទ្រសង្កាត់ អប់រំ បរិស្ថាន កណៈកម្មាធិការខេត្ត |
| លទ្ធផលរំពឹងទុក២ | គ្រួសារចំនួន ៨០ភាគរយមាននិងប្រើប្រាស់ទឹកស្អាត | | | | | |
| | ស.ក-២-១: ផ្សព្វផ្សាយពីផលប្រយោជន៍ពីការប្រើប្រាស់ទឹកស្អាត ស.ក-២-២: កែលំអ និងបន្ថែមបណ្តាញចែកចាយទឹក ស.ក-២-៣: បំពាក់បណ្តាញដល់គ្រួសារគ្រឹក្រ | មិថុនា កុម្ភៈ-មេសា | កក្កដា | | | ករិ.ទឹកស្អាត |
| លទ្ធផលរំពឹងទុក៣ | គ្រួសារចំនួន ៨០ភាគរយមាននិងប្រើប្រាស់បង្គន់អនាម័យ | | | | | |

| | | | | | | |
|-----------------|--|-------------------------|------------------------|-------------------------|------------------------|-------------------------------|
| | ស.ក-៣-១: ផ្សព្វផ្សាយពីផលប្រយោជន៍ពីការប្រើប្រាស់បង្គន់ ស.ក-៣-២: កសាងបង្គន់អនាម័យចំនួន ៣០០ ជូនប្រជាពលរដ្ឋ ៩ឃុំ ស.ក-៣-៣: ?? | ឆមាសទី១ | ឆមាសទី២ | | | រដ្ឋករទឹក នាយករដ្ឋបាល |
| លទ្ធផលរំពឹងទុក៤ | ការប្រមូលសំរាមកើនឡើងពី ២,០០០ គ្រួសារ ដល់ ៣,២០០គ្រួសារ | | | | | |
| | ស.ក-៤-១: សហការជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ក្នុងការការគ្រប់គ្រងសំរាម ស.ក-៤-២: កែលម្អសេវាប្រមូលសំរាម (រៀបចំកាលវិភាគនិងអនុវត្តប្រមូលទៀងទាត់កំណត់តំលៃសមស្របតាមប្រភេទ) | ជាប្រចាំ មិនា មិថុនា | ជាប្រចាំ កញ្ញា ធ្នូ | ជាប្រចាំ មិនា មិថុនា | ជាប្រចាំ កញ្ញា ធ្នូ | សាលាក្រុង សាលាក្រុង |
| លទ្ធផលរំពឹងទុក៥ | សមត្ថភាពរបស់មន្ត្រីនិងស្ថាប័នពាក់ព័ន្ធកើនឡើង | | | | | |
| | ស.ក-៥-១: បណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម | | | | | |
| | ស.ក-៥-២: ធ្វើទស្សនៈកិច្ចសិក្សានៅប្រទេស ហ្វីលីពីន និងប្រទេសថៃ | មិនា | សីហា | | | |
| លទ្ធផលរំពឹងទុក៦ | ដើមឈើត្រូវបានដាំនិងថែរក្សានៅតាមស្ថានសាធារណៈ ដងផ្លូវ និងទីធ្លាតាមស្ថាប័ន | | | | | |
| | ស.ក-៦-១: ជំរុញការអនុវត្តតាមសេចក្តីណែនាំរបស់សាលាខេត្តអំពីការដាំដើមឈើ | កុម្ភៈ | មិថុនា | កុម្ភៈ | មិថុនា | ការិ.បរិស្ថាន អ/វ |
| | ស.ក-៦-២: បង្កើតថ្នាលបណ្តុះកូនឈើរបស់សាលាក្រុង | មិថុនា | បន្ត | បន្ត | បន្ត | ការិ.បរិស្ថាន អ/វ |
| | ស.ក-៦-៣: បញ្ជ្រាបសកម្មភាពដាំដើមឈើក្នុងពិធីអាពាហ៍ពិពាហ៍ | មិនា | បន្ត | បន្ត | បន្ត | ការិ.រដ្ឋបាល កាំទ្រសង្កាត់ |
| | ស.ក-៦-៤: | | | | | |